



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ.១១៩២.៤១...សហវ.២២៣

ប្រកាស
ស្តីពី

ការកែសម្រួលការណែនាំអនុវត្តក្នុងកាត់ទុកលើការបែងចែកភាគលាភ

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០៣/០១០ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១.- គោលបំណង

ប្រកាសនេះ មានគោលបំណងកែសម្រួលប្រកាសលេខ៥១៨ សហវ.ប្រក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ដើម្បីណែនាំអនុវត្តពន្ធកាត់ទុកលើការបែងចែកភាគលាភ ឱ្យមានតម្លាភាព និងប្រសិទ្ធភាពក្នុងការប្រមូលពន្ធ ដូចមានចែងក្នុងមាត្រា២៦ ថ្មី (មួយ) និងមាត្រា៣៣ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ។

ប្រការ ២.- គោលដៅ

ប្រកាសនេះមានគោលដៅកែសម្រួលការដាក់ចេញនូវវិធានសម្រាប់កំណត់អំពីការអនុវត្តពន្ធកាត់ទុកលើការបែងចែកភាគលាភ ដែលអ្នកជាប់ពន្ធនិវាសនជនទូទាត់ឱ្យទៅអ្នកជាប់ពន្ធអនិវាសនជន។

ប្រការ ៣.- វិសាលភាព

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ ៤.- និយមន័យ

អនុលោមតាមមាត្រា៣ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ពាក្យ “ភាគលាភ” សំដៅដល់ចំណែកជាសាច់ប្រាក់ឬជាទ្រព្យ ដែលនីតិបុគ្គលបានចែកឱ្យអ្នកចូលហ៊ុនទៅតាមកម្រិតនៃភាគកម្មរបស់ខ្លួននៅក្នុងដើមទុនផ្ទាល់របស់នីតិបុគ្គល លើកលែងតែការបែងចែកមូលធនឬដើមទុនក្នុងពេលជម្រះបញ្ជីវិលាយក្រុមហ៊ុន។ ចំណែកណាមួយដែលចាត់ទុកថាជាភាគលាភឬមិនមែនភាគលាភ ត្រូវផ្អែកតាមលក្ខខណ្ឌខាងលើនេះដោយពុំគិតថា នីតិបុគ្គលមានឬគ្មានប្រាក់ចំណូលសុទ្ធក្នុងឆ្នាំចរន្តឬពីឆ្នាំមុនៗឡើយ។

ប្រការ ៥.- ពន្ធកាត់ទុកលើការបែងចែកភាគលាភ

១- ការបែងចែកប្រាក់ចំណូលរក្សាទុកឱ្យទៅអ្នកចូលហ៊ុនស្របតាមលក្ខខណ្ឌដូចមានចែងក្នុងប្រការ៤ នៃប្រកាសនេះ ត្រូវចាត់ទុកថាជាការបែងចែកភាគលាភ។

២- អនុលោមតាមមាត្រា២៦ ថ្មី (មួយ) និងមាត្រា៣៣ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ភាគលាភដែលបានបែងចែកដោយអ្នកជាប់ពន្ធនិវាសនជនឱ្យទៅអ្នកជាប់ពន្ធអនិវាសនជន ត្រូវជាប់ពន្ធកាត់ទុកតាមអត្រា ១៤ ភាគរយនៃទឹកប្រាក់ត្រូវបើក។

ប្រការ ៦.- ការបង្វែរប្រាក់ចំណូលរក្សាទុកទៅក្នុងមូលធនឬដើមទុន

១- ការបង្វែរចំណែកណាមួយឬទាំងស្រុងនៃប្រាក់ចំណូលរក្សាទុកទៅក្នុងមូលធនឬដើមទុនរបស់សហគ្រាសមិនត្រូវបានចាត់ទុកជាការបែងចែកភាគលាភ និងមិនជាប់ពន្ធកាត់ទុកទេ។

២- ការបង្វែរប្រាក់ចំណូលរក្សាទុកទៅក្នុងមូលធនឬដើមទុន ត្រូវបានចាត់ទុកថាបានធ្វើឡើងត្រឹមត្រូវប្រសិនបើសហគ្រាសបានបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖

ក- មានការសម្រេចពីក្រុមប្រឹក្សាភិបាលរបស់សហគ្រាស

ខ- មានភស្តុតាងច្បាស់លាស់អំពីការកែប្រែមូលធនដោយមានការទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ច។

ប្រការ ៧.- ការលក់ភាគហ៊ុន ឬការបែងចែកមូលធនឬដើមទុន

១- ក្នុងករណីមានការផ្ទេរចំណែកណាមួយឬទាំងស្រុងនៃភាគហ៊ុនក្នុងដើមទុនឬមូលធនរបស់សហគ្រាសដែលមានប្រាក់ចំណូលរក្សាទុក ប្រាក់ចំណូលរក្សាទុកដែលជាប់ទាក់ទិននឹងភាគហ៊ុនដែលបានផ្ទេរ ទោះបីបានបង្វែរឬមិនបានបង្វែរចូលក្នុងដើមទុនឬមូលធនក៏ដោយ ត្រូវចាត់ទុកថាបានបែងចែកជាភាគលាភ។

២- ក្នុងករណីសហគ្រាសមានប្រាក់ចំណូលរក្សាទុកហើយធ្វើការបន្ថយដើមទុនឬមូលធនក្នុងពេលប្រកបអាជីវកម្ម ចំនួនទឹកប្រាក់ដែលបានបន្ថយត្រូវចាត់ទុកថាបានបែងចែកជាភាគលាភ។ ចំនួនទឹកប្រាក់ដែលចាត់ទុកថាជាភាគលាភមិនត្រូវលើសពីប្រាក់ចំណូលរក្សាទុកទេ។

៣- ការផ្ទេរភាគហ៊ុន ឬការបន្ថយដើមទុនឬមូលធន ដូចមានចែងក្នុង កថាខណ្ឌ១ និងកថាខណ្ឌ២ នៃប្រការនេះ ត្រូវជាប់ពន្ធកាត់ទុកតាមមាត្រា ២៦ ថ្មី (មួយ) នៃច្បាប់ស្តីពីសារពើពន្ធ ចំពោះចំណែកភាគហ៊ុនឬដើមទុនដែលជាប់អ្នកជាប់ពន្ធអនិវាសនជន។ ប្រាក់ចំណូលរក្សាទុកដែលទាក់ទិនទៅនឹងការផ្ទេរភាគហ៊ុនឬបន្ថយដើមទុន ឬមូលធនដែលបានបង់ពន្ធកាត់ទុកតាមកថាខណ្ឌនេះហើយ មិនត្រូវជាប់ពន្ធកាត់ទុកម្តងទៀតទេ។

ប្រការ ៨.- កាតព្វកិច្ចរបស់ភ្នាក់ងារកាត់ទុក

សហគ្រាសដែលបានធ្វើការទូទាត់ភាគលាភឱ្យទៅអ្នកជាប់ពន្ធអនិវាសនជន ត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធដែលបានកាត់ទុកជូនរដ្ឋបាលសារពើពន្ធ ទៅតាមទម្រង់ដែលរដ្ឋបាលសារពើពន្ធបានកំណត់យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលបានធ្វើការទូទាត់។

សម្រាប់គោលដៅនៃពន្ធកាត់ទុក ទឹកប្រាក់ភាគលាភដែលបានកាត់ត្រាបែងចែកក្នុងបញ្ជីគណនេយ្យ ត្រូវចាត់ទុកថាបានទូទាត់។

ប្រការ ៩.- និរាករណ៍

ប្រកាសលេខ៥១៨ សហវ.ប្រក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការណែនាំអនុវត្តពន្ធកាត់ទុកលើការបែងចែកភាគលាភ ត្រូវទុកជានិរាករណ៍។

ប្រការ ១០.- ការអនុវត្ត

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ប្រតិភូរាជរដ្ឋាភិបាលឬអគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន ប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ ២១ កើត ខែ ២២ ឆ្នាំ ច សិរិទ្ធិស័ក ព.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែ ២២ ឆ្នាំ ២០១៩

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- គ្រប់សាលារាជធានី-ខេត្ត
- ដូចប្រការ ១០ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ឧបនាយករដ្ឋមន្ត្រី 
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន